

សេចក្តីជូនដំណឹងពីឯកជនភាពរួមគ្នា នៃ Brown University Health

សេចក្តីជូនដំណឹងសង្ខេបអំពីការអនុវត្តឯកជនភាពរបស់ Brown University Health

សូមមើលសេចក្តីជូនដំណឹងអំពីឯកជនភាពដែលភ្ជាប់ជាមួយសម្រាប់ព័ត៌មានកាន់តែលម្អិត
Brown University Health នឹងដៃគូរបស់ខ្លួនត្រូវបានគ្រូបង្ហាញរបស់សហព័ន្ធផ្តល់ជូននូវការជូនដំណឹងពីឯកជនភាពដែលពិពណ៌នា
អំពីរបៀបដែលព័ត៌មានវេជ្ជសាស្ត្រ និងព័ត៌មានពីការថែទាំសុខភាពដែលយើងបានរក្សាទុកអំពីអ្នកអាចនឹងត្រូវបានប្រើប្រាស់ ឬបើកបញ្ចេញ។
ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកគឺលាក់ការសម្ងាត់។ សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីការប្រើប្រាស់ និងការបើកទម្លាយ
នីមួយៗ ដែលយើងត្រូវបានអនុញ្ញាតឱ្យអនុវត្ត សិទ្ធិរបស់អ្នក និងកាតព្វកិច្ចរបស់យើងនៅក្រោមច្បាប់។

ការប្រើប្រាស់ និងការបើកទម្លាយព័ត៌មាន:

នៅក្រោមការលះខ្វះខាតខ្លះៗ យើងអាចនឹងប្រើប្រាស់ព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក ដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីអ្នកជាមុននោះទេ។
ឧទាហរណ៍ យើងអាចនឹងប្រើប្រាស់ព័ត៌មាននេះដើម្បី:

- ផ្តល់ជូនការព្យាបាលដល់អ្នក
 - ធានាគុណភាពក្នុងការមើលថែទាំអ្នក
 - ចេញវិក្កយបត្រ និងប្រមូលការបង់ប្រាក់សម្រាប់សេវាកម្មដែលអ្នកត្រូវបានផ្តល់ជូន ឬ
 - រាយការណ៍អំពីជំងឺឆ្លង អំពីហិរញ្ញវត្ថុគ្រួសារ ឬសកម្មភាពឧក្រិដ្ឋ។
- ក្នុងដំណើររឿងផ្សេងទៀត យើងអាចនឹងប្រើប្រាស់ព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក ប៉ុន្តែអ្នកមានឱកាសក្នុងការបដិសេធ។ ឧទាហរណ៍
លុះត្រាតែអ្នកបដិសេធ មិននោះទេ:
- បញ្ជីរាយនាម និងទំនាក់ទំនងរបស់មន្ទីរពេទ្យនឹងបញ្ជូនព័ត៌មានដែលមានកម្រិតកំណត់អំពីអ្នក ដូចជាលេខបន្ទប់ មន្ទីរពេទ្យរបស់អ្នក ឬ
 - យើងអាចនឹងបញ្ចេញព័ត៌មាន ដូចដែលអនុញ្ញាតនៅក្រោមច្បាប់ អំពីស្ថានភាពរបស់អ្នកទៅកាន់គ្រួសារ និងមិត្តភក្តិដែលពាក់ព័ន្ធ
ឬដែលបានជួយក្នុងការចេញថ្លៃថែទាំរបស់អ្នក។ ឧទាហរណ៍ទាំងនេះគ្រាន់តែជា ការពន្យល់បង្ហាញតែប៉ុណ្ណោះ។ សម្រាប់ការពិពណ៌នាពេញលេញ
សូមមើលសេចក្តីជូនដំណឹងដែលបានភ្ជាប់មកជាមួយ។ បន្ថែមលើនេះ
ព័ត៌មានវេជ្ជសាស្ត្រដែលទាក់ទងនឹងការព្យាបាលបញ្ហានៃការប្រើប្រាស់សារធាតុញៀននឹងទទួលបានការការពារបន្ថែមទៀត
ហើយអ្នកអាចនឹងត្រូវបានស្នើសុំឱ្យយល់ព្រមចំពោះការប្រើប្រាស់ និងការបើកបញ្ចេញព័ត៌មានជាក់លាក់ផ្សេងៗ។

សិទ្ធិរបស់អ្នក:

ខណៈដែលកំណត់ត្រាយើងរក្សាទុកជាមួយសិទ្ធិរបស់យើង អ្នកមានសិទ្ធិផ្សេងៗទាក់ទងនឹងព័ត៌មាននៅក្នុងកំណត់ត្រាទាំងនោះ។ ជាឧទាហរណ៍
អ្នកមានសិទ្ធិក្នុងការ:

- ការគ្រូប ប៉ុន្តែមិនមែនលុប ព័ត៌មានបានទេ
 - ជ្រើសរើសទីតាំង និងរបៀបដែលព័ត៌មានត្រូវបានផ្ញើទៅអ្នក និង
 - យកបាននូវបញ្ជីនៃការបើកទម្លាយព័ត៌មានដែលមិនត្រូវបានបញ្ជាក់ជាមុនដែលត្រូវបានផ្ញើឡើងនៃព័ត៌មាននេះ។
- ទាំងអស់នៃសិទ្ធិទាំងនេះគឺស្ថិតនៅលើការលើកលែងខ្លះៗដែលត្រូវបានរៀបរាប់នៅក្នុងសេចក្តីជូនដំណឹងដែលបានភ្ជាប់មកជាមួយ។

កាតព្វកិច្ចរបស់យើង:

យើងត្រូវបានគ្រូបង្ហាញផ្តល់ឱ្យអ្នកនូវសេចក្តីជូនដំណឹងអំពីឯកជនភាពរបស់យើង និងអនុលោមតាមលក្ខខណ្ឌរបស់វា។ យើងអាច
ធ្វើការកែសម្រួលសេចក្តីជូនដំណឹងពិពណ៌នាទៅលើមួយៗ យើងសូមរក្សាសិទ្ធិក្នុងការធ្វើសេចក្តីជូនដំណឹងដែលត្រូវបានកែសម្រួល
ឬដែលត្រូវបានផ្តល់ឱ្យមានប្រសិទ្ធភាពសម្រាប់ព័ត៌មានវេជ្ជសាស្ត្រដែលយើងមានរួចហើយអំពីអ្នក ក៏ដូចជា
ព័ត៌មានណាមួយដែលយើងទទួលបាននាថ្ងៃអនាគត។

បន្ទាប់ពីពិនិត្យមើលឡើងវិញលើសេចក្តីជូនដំណឹងរួច ប្រសិនបើអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែមទៀត សូមធ្វើការហៅទូរស័ព្ទ
មកកាន់បុគ្គលិកទទួលបន្ទុកផ្នែកឯកជនភាពដែលត្រូវបានគេចាត់តាំងនៃមន្ទីរពេទ្យដែលជាសម្ព័ន្ធសាខាតាមរយៈលេខទូរស័ព្ទខាងក្រោម
ឬទាក់ទងបុគ្គលិកទទួលបន្ទុកផ្នែកឯកជនភាពរបស់ Brown University Health។

Rhode Island Hospital	401-444-4560
The Miriam Hospital	401-793-7402
Brown Health Medical Group	401-444-4728
Newport Hospital	401-845-1152
Emma Pendleton Bradley Hospital	401-432-1129
Gateway Healthcare, Inc.	401-667-6557
Brown University Health Privacy Officer	401-444-4728
The Autism Project	401-667-6557
RIH Ventures	401-444-4728
Brown University Health Pharmacy	401-444-4728
Radiosurgery Center of RI, LLC	401-444-4728
Brown Health Medical Group Primary Care	401-421-4000

Saint Anne's Hospital
Morton Hospital*
Brown Health Medical Group – MA

508-674-5600
508-828-7000
401-793-7402

*Morton Hospital ក៏ជាអ្នកថែទាំនៃកំណត់ត្រាវេជ្ជសាស្ត្រសម្រាប់សេវាកម្មនានាដែលផ្តល់ជូនដោយ Norwood Hospital, Norwood, MA ផងដែរ។

កាលបរិច្ឆេទមានប្រសិទ្ធភាព៖ ថ្ងៃទី 27 ខែមករា 2025

សេចក្តីជូនដំណឹងពីឯកជនភាពរួមរបស់ Brown University Health

សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីរបៀបដែលព័ត៌មានវេជ្ជសាស្ត្រអំពីអ្នកអាចនឹងត្រូវបានប្រើប្រាស់ និងបើកបញ្ចេញ និងរបៀបដែលអ្នកអាចចូលទៅកាន់ព័ត៌មាននេះបាន។ សូមធ្វើការអានដោយយកចិត្តទុកដាក់។

សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីប្រភេទនៃព័ត៌មានវេជ្ជសាស្ត្រ ដែលយើងប្រមូលបានអំពីអ្នក (ឬកូនដែលជាអនីតិជន ឬបាលីរបស់អ្នក) ដែលព័ត៌មាននោះអាចនឹងត្រូវបានចែករំលែកជាមួយពួកគេ និងការការពារដែលយើងមានដាក់ឱ្យប្រើដើម្បីការពារ។ អ្នកមានសិទ្ធិក្នុងការទទួលបានភាពលាក់ការសម្ងាត់នៃព័ត៌មានអំពីការថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីសេចក្តីជូនដំណឹងនេះ សូមធ្វើការទាក់ទងមកកាន់បុគ្គលិកទទួលបន្ទុកផ្នែកឯកជនភាពរបស់ Brown University Health ឬបុគ្គលិកទទួលបន្ទុកផ្នែកឯកជនភាពម្នាក់ក្នុងចំណោមបុគ្គលិកទទួលបន្ទុកផ្នែកឯកជនភាពដែលជាសម្ព័ន្ធសាខារបស់ Brown University Health តាមរយៈលេខទូរសព្ទ និង/ឬអាសយដ្ឋានដែលត្រូវបានរាយនាមនៅផ្នែកបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។

1. យើងជាអ្នកណា

សេចក្តីជូនដំណឹងនេះពិពណ៌នាអំពីការអនុវត្តឯកជនភាពរបស់ស្ថាប័នថែទាំសុខភាពរបស់ Brown University Health (“Brown University Health”) ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈថែទាំសុខភាព និងបុគ្គលដទៃទៀត ដូចជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក/យីកា និងបុគ្គលិកជំនួយគាំទ្ររបស់ពួកគេ ដែលផ្តល់សេវាកម្មនៅស្ថាប័ន Brown University Health ហើយបានយល់ស្របក្នុងការអនុវត្តតាមសេចក្តីជូនដំណឹងនេះ។ យើងជឿជាក់ថាវាស្ថិតនៅជា ប្រយោជន៍ដ៏ប្រសើរដល់អ្នកថែទាំសុខភាពក្នុងការធ្វើឱ្យមានស្តង់ដារនៃការអនុវត្តឯកជនភាពសម្រាប់គ្រប់អ្នកផ្តល់សេវាកម្មទាំងអស់ដែលចូលរួមនៅក្នុងការចាត់ចែងរៀបចំការថែទាំសុខភាពដែលរៀបចំឡើងដោយ Brown University Health ដោយរួមបញ្ចូលទាំងអង្គការរបស់ Brown University Health ដែលត្រូវបានកំណត់មកដូចខាងក្រោម៖

- Rhode Island Hospital
- Hasbro Children's, A Division of Rhode Island Hospital
- The Miriam Hospital
- Brown Health Medical Group
- Newport Hospital
- Emma Pendleton Bradley Hospital
- Gateway Healthcare, Inc.
- Brown Health Medical Group Primary Care
- The Autism Project
- RIH Ventures
- Brown University Health Pharmacy
- Radiosurgery Center of RI, LLC
- Saint Anne's Hospital
- Morton Hospital
- Brown Health Medical Group – MA

2. ការសន្យារបស់យើងទាក់ទងនឹងព័ត៌មានសុខភាពដែលត្រូវបានការពារ

យើងយល់ហើយថាព័ត៌មានសុខភាពដែលត្រូវបានការពារ ជាទូទៅត្រូវបាននិយាយយោងទៅកាន់ថាជាព័ត៌មានវេជ្ជសាស្ត្រនិងទាក់ទងនឹងការថែទាំសុខភាព អំពីអ្នកគឺជារឿងផ្ទាល់ខ្លួន ហើយត្រូវការរក្សាឱ្យមានភាពលាក់ការសម្ងាត់។ យើងប្តេជ្ញាដើម្បីការពារព័ត៌មាននេះ។

យើងបង្កើត និងរក្សាកំណត់ត្រាមួយអំពីការថែទាំ និងសេវាកម្មដែលអ្នកបានទទួលពីយើង និងពីអង្គការផ្សេងៗទៀតដែលបានចូលរួមក្នុងការថែទាំអ្នក។ ព័ត៌មានទាំងនេះរួមបញ្ចូលទាំងព័ត៌មានវេជ្ជសាស្ត្រ និងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានដែលយើងប្រើប្រាស់ដើម្បីចេញវិក្កយប័ត្រគិតថ្លៃសម្រាប់ការថែទាំអ្នក។ Brown University Health ត្រូវការកំណត់ត្រានេះ ដើម្បីផ្តល់ជូនការថែទាំដែលមានគុណភាពដល់អ្នក និងដើម្បីអនុលោមតាមតម្រូវការផ្លូវច្បាប់ជាក់លាក់ខ្លះៗ យើងរក្សា និងគ្រប់គ្រងព័ត៌មានសុខភាព ដែលត្រូវបានការពាររបស់អ្នកជាសំខាន់ៗនៅក្នុងកំណត់ត្រាសុខភាពអេឡិចត្រូនិករបស់យើង ឱ្យបើ យើងក៏អាចនឹងរក្សា និងគ្រប់គ្រងព័ត៌មានសុខភាពដែលត្រូវបានការពារមួយចំនួនរបស់អ្នកនៅក្នុងទម្រង់ជាគ្រួសារតែប៉ុណ្ណោះផងដែរដោយស្មើ។

សេចក្តីជូនដំណឹងនេះនឹងប្រាប់អ្នកអំពីវិធីដែល Brown University Health ប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នក។ វាក៏នឹងពិពណ៌នាផងដែរអំពីសិទ្ធិ និងកាតព្វកិច្ចជាក់លាក់ខ្លះរបស់អ្នក ដែលយើងមានទាក់ទងនឹងការប្រើប្រាស់ និងការបើកបញ្ចេញព័ត៌មាននេះ។ Brown University Health ប្រើប្រាស់ និងបើកទម្លាយព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក

ដោយអនុលោមតាមច្បាប់របស់រដ្ឋ និងច្បាប់សហព័ន្ធដែលចូលជាធរមាន។ រហូតដល់កម្រិតមួយដែលច្បាប់រដ្ឋមានលក្ខណៈដាក់កំហិត ក៏ដឹងដោយច្បាប់សហព័ន្ធ យើងនឹងអនុលោមទៅតាមច្បាប់រដ្ឋដែលមានលក្ខណៈដាក់កំហិតក៏ដឹងដោយ។

យើងត្រូវបានគម្របដោយច្បាប់ឱ្យ៖

រក្សាព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នកឱ្យមានភាពជាឯកជន
ផ្តល់ជូនអ្នកនូវសេចក្តីជូនដំណឹងនេះអំពីតួនាទីផ្លូវច្បាប់ និងការអនុវត្តឯកជនភាពរបស់យើង
ជូនដំណឹងទៅអ្នកប្រសិនបើអ្នកត្រូវបានធ្វើឱ្យរងប៉ះពាល់ដោយការបែកធ្លាយនៃព័ត៌មានសុខភាពដែលមិនមានសុវត្ថិភាព និង
អនុវត្តតាមលក្ខខណ្ឌនៃសេចក្តីជូនដំណឹងនេះដែលបច្ចុប្បន្ននេះចូលជាធរមាន។

3. របៀបដែលយើងអាចនឹងប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នក

ប្រភេទខាងក្រោមនេះពិពណ៌នា និងផ្តល់ឧទាហរណ៍អំពីរបៀបខុសគ្នាផ្សេងៗ ដែលយើងត្រូវបានអនុញ្ញាត ឬត្រូវបានប្រើប្រាស់ និងបើកបញ្ចេញ ព័ត៌មានសុខភាពដែលបានការពាររបស់អ្នកដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីអ្នកសិន ឬផ្តល់ជូនអ្នកនូវឱកាសក្នុងការយល់ស្រប ឬបដិសេធ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចូលរួមក្នុងកម្មវិធីមួយនៃកម្មវិធីវិបត្តិនៃការប្រើប្រាស់សារធាតុញ្ជន (“SUD”) ដែលត្រូវបានជួយដោយសហព័ន្ធរបស់ Brown University Health ព័ត៌មានកំណត់អត្តសញ្ញាណអ្នកជំងឺរបស់អ្នកអាចនឹងទទួលបានការការពារ បន្ថែមទៅទៀតមួយចំនួន ហើយអ្នកអាចត្រូវបានស្នើសុំឱ្យយល់ព្រមចំពោះការប្រើប្រាស់ និងការបើកបញ្ចេញព័ត៌មាន មួយចំនួនដែលបានពិភាក្សានៅក្នុងផ្នែកនេះ។

A. ព័ត៌មានសុខភាពដោយមិនចេញអត្តសញ្ញាណ – យើង អាចបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដោយគ្មាន ការអនុញ្ញាតពីអ្នក ប្រសិនបើយើង “បំបាក់អត្តសញ្ញាណ” វាសិនដល់ថ្នាក់ថាអ្នកដែលមើល ព័ត៌មាននេះ នឹងមិនដឹងថាវាសំដៅមកអ្នកនោះទេ។

B. សម្រាប់ការព្យាបាល – យើងប្រើប្រាស់ព័ត៌មានសុខភាពដែលបានការពាររបស់អ្នក ដើម្បីផ្តល់ជូន សម្របសម្រួល និងគ្រប់គ្រងការថែទាំសុខភាពរបស់អ្នក។ នេះរួមបញ្ចូលទាំងការបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នកទៅកាន់វេជ្ជបណ្ឌិត គិលានុបដ្ឋាករ/យើក អ្នកបច្ចេកទេស ឬអ្នកប្រកបរបរវិជ្ជាជីវៈថែទាំសុខភាពផ្សេងទៀត ដែលមើលថែទាំអ្នក មិនថា ពួកគេត្រូវបានផ្តល់ឱ្យការជា បុគ្គលិករបស់ Brown University Health ឬអត់នោះទេ។ ជាឧទាហរណ៍ វេជ្ជបណ្ឌិត ដែលព្យាបាលអ្នកសម្រាប់ការបាក់ដើងអាចនឹងត្រូវការដឹងថា តើអ្នកមានជំងឺទឹកនោមផ្អែម ឬអត់ ព្រោះជំងឺទឹកនោមផ្អែមអាចធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការជាសះស្បើយ។

C. សម្រាប់ការបង់ប្រាក់ – យើងប្រើប្រាស់ព័ត៌មានសុខភាពដែលបានការពាររបស់អ្នក ដើម្បី ចេញវិក្កយបត្រគិតថ្លៃ និង ប្រមូលការបង់ប្រាក់ពីអ្នក ពីក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ឬភាគីទីបីសម្រាប់សេវាកម្មដែលអ្នកទទួល។ ឧទាហរណ៍ ក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកអាចនឹងត្រូវការដឹងអំពីប្រភេទនៃការរក្សាដែលអ្នកបានទទួលដើម្បីបង់ប្រាក់ជូនយើងឱ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកជ្រើសរើសទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុពេញលេញសម្រាប់សេវាកម្មដែលអ្នក ទទួល ហើយអ្នកបង់ប្រាក់នៅក្នុងលក្ខណៈទាន់ពេលវេលា នោះការស្នើសុំរបស់អ្នកថាយើងមិនចេញវិក្កយបត្រគិតថ្លៃ ពីក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកនឹងត្រូវបានផ្តល់ជូន។

D. សម្រាប់គោលដៅប្រតិបត្តិការថែទាំសុខភាព – យើងអាចនឹងប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវ បានការពាររបស់អ្នកដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់អង្គការរបស់យើង ដូចជាដើម្បី ធ្វើសកម្មភាពវាយតម្លៃប្រយោជន៍ប្រយោជន៍បណ្តុះបណ្តាលបុគ្គលិកថែទាំសុខភាព ឬរៀបចំសម្រាប់សេវាកម្មផ្លូវច្បាប់។ នេះជាការ ចាំបាច់ក្នុងការធ្វើឱ្យប្រាកដថាគ្រប់អ្នកជំងឺរបស់យើងទាំងអស់ទទួលបានការថែទាំដែលមានគុណភាព។ ឧទាហរណ៍ យើងអាចនឹងប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដើម្បីវាយតម្លៃការប្រតិបត្តិការងាររបស់បុគ្គលិករបស់យើង។

E. សហការិករវិជ្ជាជីវៈ – យើងអាចនឹងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់សហការិករវិជ្ជាជីវៈកម្ម ដែលផ្តល់សេវាកម្ម ឬសកម្មភាពនានាកាងនាមជំនួសឱ្យពួកយើង។ ឧទាហរណ៍ យើងអាចនឹងចុះកិច្ចសន្យាជាមួយភ្នាក់ងារបញ្ជាក់ ទទួលស្គាល់គុណភាព អ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រង អ្នកពិនិត្យមើលឡើងវិញលើការធានាគុណភាព សេវាចេញវិក្កយបត្រគិតថ្លៃ និងប្រមូលការបង់ប្រាក់ និងគណនេយ្យករ។ ដើម្បីការពារព័ត៌មានសុខភាពរបស់អ្នក យើងត្រូវឱ្យសហការិករវិជ្ជាជីវៈរបស់យើង ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរទាក់ទងនឹងការការពារដែលពួកគេនឹងអនុវត្ត ដើម្បីការពារឯកជនភាពនៃឯកសារ កំណត់ត្រារបស់យើងនៅក្រោមកម្មសិទ្ធិរបស់ពួកគេ។

F. ដូចដែលតម្រូវដោយច្បាប់ – យើងបើកបញ្ចេញព័ត៌មានសុខភាព ដែលត្រូវការពារអំពីអ្នកនៅពេលត្រូវបានតម្រូវឱ្យធ្វើ ដូចនោះដោយច្បាប់សហព័ន្ធ រដ្ឋ ឬមូលដ្ឋាន។

G. ការផ្អាកអំពីការណាត់ជួប – យើងអាចនឹងប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក ដើម្បីទាក់ទង និងផ្អាកអ្នកអំពីការណាត់ជួបថែទាំសុខភាពរបស់អ្នកជាមួយអង្គការពាណិជ្ជកម្មរបស់ Brown University Health យើង។

H. ជម្រើសជំនួសផ្សេងក្នុងការព្យាបាល អត្ថប្រយោជន៍ និងសេវាកម្ម – នៅក្នុងអំឡុងរយៈពេលនៃការផ្តល់ការព្យាបាលសម្រាប់អ្នក យើងអាចនឹងប្រើប្រាស់ព័ត៌មានសុខភាពរបស់អ្នកដើម្បីទាក់ទងអ្នកអំពី សកម្មភាពលើកកម្ពស់សុខភាព ការយល់ដឹងអំពីជំងឺ ឬការគ្រប់គ្រងករណីជំងឺ។ យើងក៏អាចនឹងប្រើប្រាស់ព័ត៌មានសុខភាពដែលបានការពាររបស់អ្នក ដើម្បីប្រាប់អ្នកអំពី ឬណែនាំជម្រើសព្យាបាលដែលអាចធ្វើបាន អត្ថប្រយោជន៍ទាក់ទងនឹងសុខភាព ឬសេវាកម្មដែលអាចនឹងជាប្រយោជន៍ដល់អ្នក។ ទោះបីជាយ៉ាងនេះក្តី ប្រសិនបើភាគីទីបីផ្តល់ជូនសំណងមកយើង ជាការដោះស្រាយការប្រាស្រ័យទំនាក់ទំនងប្រភេទទាំងនេះទៅអ្នក យើងនឹងស្នើសុំការអនុញ្ញាតរបស់អ្នកជាមុន។

I. ការវិនិច្ឆ័យសម្រាប់ – យើងអាចនឹងប្រើប្រាស់ ឬបើកបញ្ចេញព័ត៌មានប្រជាសាស្ត្ររបស់អ្នក និងកាលបរិច្ឆេទដែលអ្នកទទួលការព្យាបាល

ដើម្បីទាក់ទងអ្នកសម្រាប់គោលបំណងអង្គការស្រាវជ្រាវ។ សម្ព័ន្ធសមាជិកដែលជាមន្ទីរពេទ្យនីមួយៗក្នុងចំណោមសម្ព័ន្ធសមាជិកមន្ទីរពេទ្យរបស់យើងបានបង្កើតមូលនិធិអង្គការស្រាវជ្រាវទាក់ទងនឹងគ្រឹះស្ថាន ដែលស្នើសុំអំណោយ។ អ្នកមានសិទ្ធិក្នុងការជ្រើសរើសមិនចូលរួមក្នុងការស្រាវជ្រាវនៃទាក់ទងនេះ បើបទដ្ឋាននេះ នៅពេលអនាគត ដោយធ្វើតាមការណែនាំពីការស្រាវជ្រាវនៃទាក់ទងនេះពីការអង្គការស្រាវជ្រាវព័កយើង។

J. ដើម្បីបញ្ជីសកម្មភាពកំហែងធ្ងន់ធ្ងរទៅលើសុខភាព ឬសុវត្ថិភាព – យើងអាចនឹងបើកបញ្ជីព័ត៌មានសុខភាពដែលត្រូវការពារអំពីអ្នកនៅពេលដែលចាំបាច់ ដើម្បីបង្ការការកំហែងធ្ងន់ធ្ងរ និងជិតមកដល់ទៅលើសុខភាព និងសុវត្ថិភាពរបស់អ្នក ឬទៅលើសុខភាព និងសុវត្ថិភាពរបស់សាធារណៈ ឬបុគ្គលម្នាក់ផ្សេងទៀត។ យើងក៏អាចនឹងបើកបញ្ជីព័ត៌មានសុខភាពដែលត្រូវការពាររបស់អ្នកទៅកាន់ប៉ូលីសក្នុងករណីជាក់លាក់ខ្លះផងដែរ។

K. សកម្មភាពសុខភាពសាធារណៈ – យើងអាចនឹងបើកបញ្ជីព័ត៌មានសុខភាពដែលត្រូវការពាររបស់អ្នកទៅកាន់អាជ្ញាធរដ៏សមស្របនានាសម្រាប់គោលបំណងសុខភាពសាធារណៈរួមបញ្ចូលនូវ ដោយមិនកម្រិតត្រឹមតែ ការបង្ការ ឬគ្រប់គ្រងជំងឺ រឺ ប្រតិការភាព ដើម្បីរាយការណ៍អំពីការបំពាន ឬការព្រួយបារម្ភដើម្បីយកទៅកាន់រដ្ឋបាលស្បៀង និងឱសថ (FDA) សម្រាប់សកម្មភាពទាក់ទងនឹងគុណភាព សុវត្ថិភាព ឬប្រសិទ្ធភាពរបស់ផលិតផល ឬសកម្មភាពដែលត្រូវបានធ្វើនិយ័តកម្មដោយ FDA។ យើងក៏អាចនឹងបញ្ជីព័ត៌មានសុខភាព ដែលត្រូវបានការពាររបស់អ្នកសម្រាប់គោលបំណងសុខភាពសាធារណៈដាស់តឿនបុគ្គលដែលអាចនឹងមានហានិភ័យកើត ឬចម្លងជំងឺផងដែរ។

L. ការបើកបញ្ជីព័ត៌មាននៃការបំពាន ការព្រួយបារម្ភ ឬអំពើហិង្សាក្នុងគ្រួសារ – យើងអាចនឹងបញ្ជីព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនៅក្នុងស្ថានភាពដែលយើងជឿជាក់ថា អ្នកជាជនរងគ្រោះនៃការបំពាន ការព្រួយបារម្ភ ឬអំពើហិង្សាក្នុងគ្រួសារ។ ក្នុងករណីខ្លះ យើងអាចនឹងត្រូវបានតម្រូវដោយច្បាប់ឱ្យបញ្ជីព័ត៌មានបែបនេះ។ ក្នុងករណីដទៃទៀត យើងអាចនឹងមិនត្រូវបានតម្រូវឱ្យបញ្ជីព័ត៌មាននេះទេ តែយើងអាចនឹងជ្រើសរើសបញ្ជីព័ត៌មាននេះទៅកាន់អាជ្ញាធរដ៏សមស្រប ឬអ្នកផ្តល់សេវាកម្មសង្គមកិច្ចដើម្បីការពារគ្រោះថ្នាក់ចំពោះអ្នក ឬបុគ្គលម្នាក់ផ្សេងទៀត។ បើអាចទៅរួច យើងនឹងស្នើសុំការអនុញ្ញាតពីអ្នកមុនពេលយើងធ្វើការបើកបញ្ជីព័ត៌មាន ឬប្រាប់អ្នកឱ្យបានឆាប់បំផុតពីយើងបានបើកបញ្ជីព័ត៌មាន។

M. ការបរិច្ចាគសរីរាង្គ និងជាលិកា – ប្រសិនបើអ្នកជាអ្នកបរិច្ចាគសរីរាង្គ យើងអាចនឹងបញ្ជីព័ត៌មានសុខភាព ដែលត្រូវបានការពាររបស់អ្នកទៅកាន់អង្គការដែលទទួលយកបានសរីរាង្គ ភ្នែក ឬជាលិកាសម្រាប់ការបរិច្ចាគ និងការផ្សារប្តូរសរីរាង្គ។

N. ការបើកបញ្ជីព័ត៌មានកម្រិតសម្រាប់គោលបំណងស្រាវជ្រាវ ឬសម្រាប់គោលបំណងដែលនឹងនាំទៅដល់ការស្រាវជ្រាវ – យើងអាចនឹងប្រើប្រាស់ និងបើកបញ្ជីព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនៅក្នុងរង្វង់ Brown University Health តាមដែលចាំបាច់ដើម្បីរៀបចំគ្រោងសម្រាប់ការសិក្សាស្រាវជ្រាវ។ ខទាហរណ៍ អ្នកស្រាវជ្រាវអាចនឹងពិនិត្យមើលឡើងវិញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកខណៈដែលគេកំពុងគិតអំពីរបៀបបង្កើតការសិក្សាស្រាវជ្រាវ ឬដើម្បីទាក់ទងទៅកាន់អ្នកដើម្បីសាកសួរថា តើអ្នកចង់ចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវដែរឬទេ។ ដូចគ្នាផងដែរ បន្ទាប់ពីអ្នកដឹងបានស្តាប់ វាអាចទៅរួចដែលថា ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងស្រាវជ្រាវ ប្រសិនបើរយៈពេលយ៉ាងហោចណាស់ហាសិបឆ្នាំបានកន្លងផុតទៅរាប់បាច់តាំងពីអ្នកដឹងបានស្តាប់។ ក្នុងករណីដទៃទៀតសឹងទាំងអស់ យើងនឹងមិនប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់គោលបំណងស្រាវជ្រាវនោះទេ លុះត្រាតែយើងពន្យល់ ការស្រាវជ្រាវទៅអ្នកសិន ហើយអ្នកយល់ព្រមចូលរួមក្នុងការស្រាវជ្រាវ ហើយអ្នកផ្តល់ការអនុញ្ញាតដល់យើងឱ្យប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់ការស្រាវជ្រាវ។ ថ្ងៃបើកក្នុងករណីខ្លះ យើងអាចនឹងប្រើប្រាស់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់ការស្រាវជ្រាវដោយគ្មានការអនុញ្ញាតពីអ្នក។ ដើម្បីឱ្យរឿងនេះកើតឡើងបាន ព័ត៌មានរបស់អ្នកនឹងត្រូវតែបំបាត់ចោល អត្តសញ្ញាណទៅលើផ្នែកខ្លះស្របទៅតាមបទដ្ឋានគតិយុត្តិ ឬគណៈកម្មការនៃផលិតផលអំពីការស្រាវជ្រាវ ឯកជនភាព និងក្រមសីលធម៌ផ្នែក វេជ្ជសាស្ត្រនឹងត្រូវសម្រេចថាការប្រើប្រាស់ព័ត៌មានរបស់អ្នកគឺចាំបាច់សម្រាប់គម្រោងសិក្សាស្រាវជ្រាវ ហើយថា វាមានហានិភ័យទាបចំពោះអ្នក និងឯកជនភាពរបស់អ្នក។

O. សន្តិសុខជាតិ និងយោធា – យើងអាចនឹងបើកបញ្ជីព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់មន្ត្រីសហព័ន្ធដែលត្រូវបានអនុញ្ញាតផ្តល់សិទ្ធិសម្រាប់ធ្វើសកម្មភាពសន្តិសុខជាតិ និងសកម្មភាពស៊ើបការសម្រាប់ដទៃផ្សេងៗ ដោយរួមបញ្ចូលទាំងការផ្តល់សេវាកម្មការពារជូនប្រធានាធិបតី និងមន្ត្រីដទៃទៀត។ ប្រសិនបើអ្នកជាសមាជិកនៃកងប្រដាប់អាវុធ យើងអាចនឹងបញ្ជីព័ត៌មានអំពីអ្នកម្តងទៀតដែលត្រូវបានតម្រូវដោយអាជ្ញាធរបញ្ជាការកងទ័ព។

P. ការផ្តល់សំណងគ្រោះថ្នាក់ការងាររបស់បុគ្គលិក – យើងអាចនឹងបញ្ជីព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នកសម្រាប់ការផ្តល់សំណងគ្រោះថ្នាក់ការងាររបស់បុគ្គលិក ឬកម្មវិធីស្រៀងគ្នាដែលផ្តល់អត្ថប្រយោជន៍សម្រាប់របួស ឬដំណើរទាក់ទងនឹងការងារ។

Q. ដំណើរការជម្រះក្តីផ្លូវច្បាប់ – យើងអាចនឹងបញ្ជីព័ត៌មានសុខភាពដែលត្រូវបានការពារអំពីអ្នកក្នុងអំឡុងពេលដំណើរការជម្រះក្តីផ្លូវច្បាប់ ប្រសិនបើយើងត្រូវបានបញ្ជាឱ្យបញ្ជីព័ត៌មាននោះដោយតុលាការ ឬចៅក្រម ឬក្នុងការឆ្លើយតបទៅកាន់ ដីកាកោះហៅ ឬដីកាដែលមានសុពលភាព (និងជាក់លាក់នៅក្នុងករណីនៃកំណត់ត្រា SUD) ដែលត្រូវបានចេញដោយតុលាការ សាលាក្តីរដ្ឋបាល ឬមន្ត្រីនៅក្នុងតុលាការ។

R. ការពង្រឹងអនុវត្តច្បាប់ – យើងអាចនឹងបញ្ជីព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់មន្ត្រីពង្រឹងអនុវត្តច្បាប់សម្រាប់គោលបំណងពង្រឹងអនុវត្តច្បាប់នៅក្រោមស្ថានភាពខាងក្រោម៖ (1) ដូចដែលត្រូវបានអនុញ្ញាត ឬតម្រូវទាមទារដោយច្បាប់ ឬក្នុងការឆ្លើយតបទៅកាន់ប្រភេទជាក់លាក់ខ្លះនៃបញ្ហាពិការភាព ដីកា ដីកាកោះហៅ ការទាមទារ ការស្នើសុំ ឬដំណើរការផ្លូវច្បាប់ដទៃផ្សេងៗទៀត (2) ប្រសិនបើមន្ត្រីពង្រឹងអនុវត្តច្បាប់ត្រូវការព័ត៌មានមានកម្រិតអំពីអ្នក ដោយសារមានការជឿជាក់ដោយសមហេតុផលថា អ្នកបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬបុគ្គលជាក់លាក់ម្នាក់ ឬទាំងឡាយ ឬប្រសិនបើអ្នកព្យាយាមយកឱ្យបានឱសថបំបាត់ការឈឺចាប់ប្រភេទណាមួយដោយខុសច្បាប់ (3) ប្រសិនបើគេជឿថា

អ្នកជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្ម ថ្វីបើយើងព្យាយាមពិភាក្សាជាមួយអ្នក មុនពេលធ្វើការបើកបញ្ចេញព័ត៌មាន (4) សម្រាប់គោលបំណងនៃការកំណត់អត្តសញ្ញាណ ឬកម្រិតនៃជនរងគ្រោះ អ្នកល្មើសគេចខ្លួន សាក្សីខាន់ចាំបាច់ ឬបុគ្គលដែលបានបាត់ខ្លួន (5) ប្រសិនបើអ្នកបានស្តាប់ ហើយយើងគិតថា ការស្តាប់របស់អ្នកពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម (6) ប្រសិនបើឧក្រិដ្ឋកម្មបានកើតឡើងនៅ Brown University Health ហើយយើងគិតថាព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក គឺជាភស្តុតាងនៃឧក្រិដ្ឋកម្ម និង (7) ក្នុងស្ថានភាពថែទាំសុខភាពសង្គ្រោះបន្ទាន់មួយ ប្រសិនបើមានការចាំបាច់ក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្ម។

S. អ្នកវិភាគសាគសព អ្នកធ្វើកោសល្យវិថីយវេជ្ជសាស្ត្រ និងអ្នករៀបចំធ្វើបុណ្យសព – យើងអាចនឹងបញ្ចេញព័ត៌មានសុខភាព ដែលត្រូវបានការពារទៅកាន់អ្នកវិភាគសព ឬអ្នកធ្វើកោសល្យវិថីយវេជ្ជសាស្ត្រ។ ឧទាហរណ៍ នេះអាចនឹង ជាប្រការចាំបាច់ក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលបានស្តាប់នៅពេលធ្វើការកំណត់មូលហេតុនៃការស្លាប់។ បន្ទាប់ពីការស្តាប់របស់អ្នកជំងឺ យើងក៏អាចនឹងត្រូវបានតម្រូវឱ្យផ្តល់ដល់អ្នករៀបចំធ្វើបុណ្យសពនូវលិខិតបញ្ជាក់មរណភាពជាបទដ្ឋាន ដែលរួមបញ្ចូលទាំងព័ត៌មានសុខភាពដែលត្រូវបានការពារផ្ទាល់ខ្លួន។

T. ការត្រួតត្រាមើលទៅលើសុខភាព – យើងអាចនឹងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់ ភ្នាក់ងាររដ្ឋាភិបាលដែលត្រូវបានអនុញ្ញាតផ្តល់សិទ្ធិដោយច្បាប់ដើម្បីធ្វើសវនកម្ម ធ្វើអធិការកិច្ច ឬស៊ើបអង្កេតប្រព័ន្ធថែទាំសុខភាព កម្មវិធីអត្តប្រយោជន៍រដ្ឋាភិបាល កម្មវិធីផ្សេងទៀតរបស់រដ្ឋាភិបាល និងច្បាប់សិទ្ធិស៊ីវិល។

U. អ្នកទោស – ប្រសិនបើអ្នកជាអ្នកទោសនៅក្នុងមណ្ឌលកែប្រែ ឬស្ថិតនៅក្រោមការឃុំឃាំងរបស់មន្ត្រីពង្រឹងអនុវត្តច្បាប់ យើងនឹងបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកតែម្តងដែលត្រូវបានអនុញ្ញាតដោយច្បាប់តែប៉ុណ្ណោះ។

V. ចម្ងល់ទៅលើសមត្ថភាពក្នុងការយល់ព្រម – នៅក្នុងស្ថានភាពដែលអ្នកខ្វះសមត្ថភាពក្នុងការផ្តល់ការយល់ព្រម យើងអាចនឹងប្រើប្រាស់ និងបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដូចដែលអនុញ្ញាតដោយគោលការណ៍របស់ Brown University Health និងដោយច្បាប់ដែលចូលជាធរមាន។

W. ការដោះដូរព័ត៌មានសុខភាព – យើងអាចនឹងចូលរួមក្នុងការដោះដូរព័ត៌មានសុខភាព (HIE) ជាក់លាក់ខ្លះដែលតាមរយៈនោះ យើងអាចនឹងចែករំលែក ផ្ញើសំ និងទទួលព័ត៌មានសុខភាពរបស់អ្នក ដូចដែលត្រូវបានអនុញ្ញាតដោយច្បាប់ជាមួយ ឬអ្នកផ្តល់ការថែទាំសុខភាព ឬអង្គការថែទាំសុខភាពដទៃផ្សេងទៀតសម្រាប់គោលបំណងព្យាបាល ការបង់ប្រាក់ ឬប្រតិបត្តិការថែទាំសុខភាពដទៃទៀត។ ប៉ុន្តែ អ្នកអាចនឹងជ្រើសរើសមិនឱ្យមានការចែករំលែកព័ត៌មានរបស់អ្នកតាមរយៈ HIE របស់យើង (ពោលគឺ “សម្រេចបដិសេធ”) បានគ្រប់ពេល។ សម្រាប់ព័ត៌មាន ឬប្រសិនបើអ្នកចង់សម្រេចចិត្តបដិសេធក្នុងការចែករំលែកព័ត៌មានរបស់អ្នក ជាមួយ HIE របស់យើង, សូមទាក់ទងការិយាល័យឯកជនភាពរបស់ក្រុមហ៊ុន Brown University Health ដែលមានរាយខាងក្រោម នៅក្នុងផ្នែកទី 8។ សូមចាំថាប្រសិនបើអ្នកជ្រើសរើសបដិសេធ ប៉ុន្តែសម្រេចថាយល់ព្រមវិញនៅពេលក្រោយ នោះរាល់ព័ត៌មានដែលព័រមុនមកត្រូវបាន ដាក់កំហិតតាមសំណើរបស់អ្នក នឹងត្រូវបានដោះដូរឡើងវិញបាន និងអាចប្រើប្រាស់បានតាមរយៈ HIE នោះ។

4. ការប្រើប្រាស់ ឬការបើកបញ្ចេញផ្សេងទៀតនៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក

គ្រប់ការប្រើប្រាស់ ឬការបើកបញ្ចេញដទៃទៀតទាំងអស់នៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនឹងត្រូវបានធ្វើឡើង តែដោយមានការអនុញ្ញាតផ្តល់សិទ្ធិ ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នក ឬបន្ទាប់ពីអ្នកត្រូវបានផ្តល់ជូនឱកាសក្នុងការបដិសេធ ហើយអ្នកសម្រេចថាមិនបដិសេធតែប៉ុណ្ណោះ។ ប្រសិនបើអ្នកអនុញ្ញាតផ្តល់សិទ្ធិ ឬយល់ស្របនឹងការប្រើប្រាស់ និងការបើកបញ្ចេញនៅពេល ឥឡូវនេះ អ្នកអាចប្តូរចិត្តអ្នកនៅពេលក្រោយបាន។ ប្រសិនបើអ្នកពិតជាប្តូរចិត្ត អ្នកមែន អ្នកត្រូវតែឱ្យយើងដឹងជាលាយលក្ខណ៍អក្សរ។ ប្រសិនបើ និងនៅពេលដែលអ្នកដកហូតការអនុញ្ញាតរបស់អ្នកមកវិញ យើងនឹងឈប់ប្រើប្រាស់ ឬបើកបញ្ចេញព័ត៌មានសុខភាពដែលត្រូវ បានការពាររបស់អ្នកដោយអនុលោមតាមការអនុញ្ញាតផ្តល់សិទ្ធិជាលាយលក្ខណ៍អក្សររបស់អ្នករហូតដល់កម្រិត អាចធ្វើបានជាក់ស្តែងដ៏ខ្លាំងបំផុត។ អ្នកយល់ហើយថាយើងមិនអាចដកហូតមកវិញការបើកបញ្ចេញណាមួយដែលយើងបានធ្វើរួចហើយនោះទេ ហើយថាយើងត្រូវបានតម្រូវឱ្យរក្សាកំណត់ត្រារបស់យើងអំពីការថែទាំដែលយើងបានផ្តល់ជូនអ្នក។

សម្រាប់ព័ត៌មានសុខភាពជាក់លាក់ អ្នកអាចប្រាប់យើងពីជម្រើសរបស់អ្នកអំពីអ្វី ដែលយើងចែករំលែក។ ប្រសិនបើអ្នកមាន ចំណូលនិយមយ៉ាងច្បាស់លាស់នូវរបៀប ដែលយើងចែករំលែកព័ត៌មានរបស់អ្នកនៅក្នុងស្ថានភាព ដែលបានរៀបរាប់ខាងក្រោម សូមឱ្យយើងដឹង ហើយយើងនឹងធ្វើតាមការណែនាំរបស់អ្នក។

A. បញ្ជីរាយនាម និងទំនាក់ទំនងនៃមន្ទីរពេទ្យ – លើកលែងអ្នកជំងឺដែលទទួលសេវាកម្មសុខភាពផ្លូវចិត្ត លុះត្រាតែ អ្នកបដិសេធ យើងនឹងបញ្ជូលព័ត៌មានមានកម្រិតកំណត់ជាក់លាក់ខ្លះអំពីអ្នកនៅក្នុងបញ្ជីរាយនាម និងទំនាក់ទំនងនៃមន្ទីរពេទ្យ ខណៈដែលអ្នកនៅក្នុងមន្ទីរពេទ្យ។ ព័ត៌មាននេះអាចរួមមានឈ្មោះរបស់អ្នក ទីតាំងនៅក្នុងមន្ទីរពេទ្យ ស្ថានភាពទូទៅរបស់អ្នក (ឧ. ល្អ នឹងនរ ល្ងា) និងការចូលជាសម្ព័ន្ធក្នុងសាលានារបស់អ្នក។ ព័ត៌មាននៃបញ្ជីរាយនាម និងទំនាក់ទំនងក៏អាចនឹងត្រូវបានបញ្ចេញទៅកាន់បុគ្គលនានា ដូចជាគ្រួសារ មិត្តភក្តិរបស់អ្នក សមាជិកបញ្ជីគិត ដែលសួរអ្នកដោយឈ្មោះពេញលេញរបស់អ្នក។ អញ្ជឹងក្រុមគ្រួសារ មិត្តភក្តិ និងបញ្ជីគិតរបស់អ្នកអាចមកសួរសុខទុក្ខអ្នកនៅក្នុងមន្ទីរពេទ្យ ហើយជាទូទៅដឹងថាអ្នកសុខសប្បាយដែរឬទេ។ ទោះបីយ៉ាងនេះក្តី សម្រាប់អ្នកជំងឺដែលទទួលសេវាកម្មសុខភាពផ្លូវចិត្ត យើងនឹងមិនបើកបញ្ចេញថា អ្នកជំងឺ កំពុងទទួលបានការថែទាំនៅមន្ទីរពេទ្យរបស់យើងនោះទេ លុះត្រាតែមន្ត្រីនៅមន្ទីរពេទ្យកំណត់ថា ការបញ្ចេញ ព័ត៌មានបែបនេះទៅកាន់បុគ្គលណាមួយនៃបុគ្គលដូចក្រៅនេះមានអត្ថប្រយោជន៍ល្អបំផុតសម្រាប់អ្នកជំងឺ៖ (1) សមាជិកក្រុមគ្រួសាររបស់អ្នកជំងឺ (2) មេធាវីរបស់អ្នកជំងឺ (3) អាណាព្យាបាល ឬអ្នកមើលថែចាត់ចែងទ្រព្យសម្បត្តិជូនរបស់អ្នកជំងឺ។

B. បុគ្គលដែលពាក់ព័ន្ធនឹងការមើលថែទាំរបស់អ្នក ឬការបង់ប្រាក់សម្រាប់ការថែទាំរបស់អ្នក – លុះត្រាតែអ្នក បដិសេធជាជាលាយលក្ខណ៍អក្សរ មិនដូចនោះទេយើងអាចនឹងបញ្ចេញការពិតពីការចូលសម្រាកនៅមន្ទីរពេទ្យរបស់អ្នក និងសេចក្តីពិពណ៌នា ទូទៅអំពីស្ថានភាពរបស់អ្នកទៅកាន់អ្នកដទៃម្នាក់ទៀត ដូចជាសាច់ញាតិ ឬមិត្តភក្តិ ដែលពាក់ព័ន្ធក្នុងការថែទាំរបស់អ្នក

ឬដែលជួយបង់ប្រាក់សម្រាប់ការថែទាំរបស់អ្នក។ ដូចគ្នាផងដែរ យើងអាចនឹងប្រើប្រាស់ ឬបើកបញ្ជាព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់អង្គការពាណិជ្ជកម្ម ឬឯកជនដែលត្រូវបានអនុញ្ញាតផ្តល់សិទ្ធិ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាល់រោគគ្រោះមហន្តរាយ និងដើម្បីសម្របសម្រួលការប្រើប្រាស់ និងការបើកបញ្ជាដែលត្រូវបាន អនុញ្ញាតទៅកាន់គ្រួសារ ឬបុគ្គលផ្សេងទៀតដែលទាក់ទងក្នុងការថែទាំសុខភាពរបស់អ្នក។ ក្នុងករណីដែលអ្នកមិនមានវត្តមាន ឬមិនអាច យល់ស្រប ឬបដិសេធបាន អ្នកផ្តល់សេវាថែទាំសុខភាពនឹងប្រើប្រាស់ការវិនិច្ឆ័យដោយមានវិជ្ជាជីវៈរបស់ពួកគេ ដើម្បីកំណត់ថាតើមានវាជា អត្ថប្រយោជន៍ឬសេរីបំផុតរបស់អ្នកដែរឬទេ ដើម្បីឱ្យពួកគេធ្វើការបើកបញ្ជាព័ត៌មានដែលត្រូវបានអនុញ្ញាតដោយច្បាប់។

ខាងក្រោមនេះ យើងបានផ្តល់ជូននូវឧទាហរណ៍មួយចំនួនទាក់ទងនឹងស្ថានភាពដែលយើងត្រូវការសួរអ្នកថាចាំបាច់ មុនពេលយើងអាចប្រើប្រាស់ ឬចែករំលែកព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក។

C. ការស្រាវជ្រាវ – លើកលែងតែការស្រាវជ្រាវដែលត្រូវបានពិពណ៌នានៅផ្នែកទី 3 នៃសេចក្តីជូនដំណឹងនេះ យើងអាចនឹងមិនប្រើប្រាស់ ឬបើក បញ្ជាព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់គោលបំណង ស្រាវជ្រាវលុះត្រាតែអ្នកផ្តល់អនុញ្ញាតផ្តល់ សិទ្ធិយើងឱ្យធ្វើបែបនោះ។

D. ចំណារកត់ត្រានៃការព្យាបាលចិត្តសាស្ត្រ ឬ SUD – ជាទូទៅ យើងនឹងមិនប្រើប្រាស់ ឬបើកបញ្ជាចំណារកត់ត្រានៃការព្យាបាលចិត្តសាស្ត្រ ឬ SUD (ចំណារកត់ត្រាដែលកត់ត្រាដោយអ្នកប្រកបវិជ្ជាជីវៈសុខភាពផ្លូវចិត្ត ឬ SUD ដើម្បីចុះទុកជាឯកសារ ឬវិភាគកិច្ចសន្ទនាជាមួយអ្នក និង/ឬគ្រួសាររបស់អ្នក ហើយរក្សាទុកដាក់វាដាច់ដោយឡែកពីកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នក) លុះត្រាតែអ្នកអនុញ្ញាតផ្តល់សិទ្ធិ យើងឱ្យធ្វើបែបនោះ។ ទោះបីជាយ៉ាងនេះក្តី យើងអាចប្រើប្រាស់ ឬបើកបញ្ជាព័ត៌មានសុខភាពដែលត្រូវបានការពារបែបយ៉ាងនោះដោយគ្មាន ការអនុញ្ញាតផ្តល់សិទ្ធិពីអ្នកសម្រាប់គោលបំណងដូចខាងក្រោម៖ (1) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលកត់ត្រាព័ត៌មានអាចប្រើប្រាស់វា ដើម្បីព្យាបាលអ្នក (2) នៅក្នុងស្ថានភាពដែលមានកម្រិតណាមួយ Brown University Health អាចប្រើប្រាស់ ឬបើកបញ្ជាព័ត៌មានទាក់ទងនឹងការបណ្តុះបណ្តាលពីការផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្តដែលកើតមានឡើងនៅ Brown University Health និង (3) Brown University Health អាចប្រើប្រាស់ចំណារកត់ត្រាការព្យាបាលចិត្តសាស្ត្ររបស់អ្នកផងដែរ ដើម្បីការពារប្រឆាំងនឹងដំណើរការ ជម្រះក្តីផ្លូវច្បាប់ណាមួយដែលប្តឹងដោយអ្នកផងដែរ។

E. ផ្នែកទីផ្សារ – ការប្រាស្រ័យទំនាក់ទំនងផ្នែកទីផ្សារ គឺជាការប្រាស្រ័យទំនាក់ទំនងអំពីផលិតផល ឬសេវាកម្មដែលលើកទឹកចិត្តអ្នកឱ្យជ្រាវ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មនោះ។ យើងត្រូវតែទទួលបានការអនុញ្ញាតផ្តល់សិទ្ធិពីអ្នកមុនពេលយើងប្រើប្រាស់ ឬបើកបញ្ជាព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់ធ្វើទីផ្សារ ដោយមានករណីលើកលែងពីរ។ ទីមួយ យើងអាចនឹងជម្រាបអ្នកអំពីផលិតផល ឬសេវាកម្មក្នុងអំឡុងពេលប្រាស្រ័យទំនាក់ទំនងទម្រង់មួយ ផ្ទាល់ជាមួយអ្នកដោយមិនមានការអនុញ្ញាតផ្តល់សិទ្ធិពីអ្នក រួមបញ្ចូលទាំងការផ្តល់ជូនសម្ភារៈជាការលាយលក្ខណ៍អក្សរដែលទាក់ទងនឹងអ្នក។ ទីពីរ ដោយមិនមានការអនុញ្ញាតផ្តល់សិទ្ធិពីអ្នក យើងក៏អាចនឹងផ្តល់ជូនអ្នកនូវអំណោយប្រមូលនិធិ ដែលមានតម្លៃមានតែនាម ដែលលើក ទឹកចិត្តអ្នកឱ្យជ្រាវ ឬប្រើប្រាស់ផលិតផល ឬសេវាកម្ម។

F. ការលក់ព័ត៌មានសុខភាពដែលត្រូវបានការពារ – យើងនឹងមិនធ្វើការលក់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់ភាគីទីបី ដោយមិនមានការអនុញ្ញាតផ្តល់សិទ្ធិពីអ្នកជាមុននោះទេ ហើយការអនុញ្ញាតផ្តល់សិទ្ធិត្រូវផ្តល់ថា យើងនឹងទទួលបានសំណងជាការដោះដូរ ជាមួយការបើកបញ្ជាព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក។

5. សិទ្ធិរបស់អ្នកទាក់ទងនឹងព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក

អ្នកមានសិទ្ធិដូចខាងក្រោមទាក់ទងនឹងព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដែលយើងរក្សាអំពីអ្នក។

A. សិទ្ធិក្នុងការស្នើសុំការដាក់កំហិត – អ្នកមានសិទ្ធិក្នុងការស្នើសុំការដាក់កំហិតទៅលើការប្រើប្រាស់ និងការបើកបញ្ជាព័ត៌ មានសុខភាពដែលត្រូវបានការពាររបស់អ្នកសម្រាប់ការព្យាបាល ការបង់ប្រាក់ និងប្រតិបត្តិការថែទាំសុខភាព។ យើងមិនត្រូវបាន កម្រិតឱ្យយល់ស្របទៅនឹងការស្នើសុំរបស់អ្នកនោះទេ លុះត្រាតែអ្នកស្នើសុំការដាក់កំហិតលើការបើកបញ្ជាទៅកាន់គម្រោងធានារ៉ាប់រង សុខភាពសម្រាប់គោលបំណងនៃការបង់ប្រាក់ ឬប្រតិបត្តិការថែទាំសុខភាព ហើយព័ត៌មានសុខភាពដែលត្រូវបាន ការពារអ្នកទាក់ទងនឹងសម្ភារៈ ឬសេវាកម្មដែលអ្នក ឬបុគ្គលម្នាក់ទៀតតាមនាមជំនួសឱ្យអ្នក ទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុយ៉ាងពេញលេញចំពោះ ។ ប្រសិនបើ យើងពិភពយល់ស្របទៅនឹងសំណើរបស់អ្នកសុំការដាក់កំហិត យើងនឹងត្រូវបានចងក្រងកាតព្វកិច្ចជាមួយនឹងការដាក់កំហិតនេះ លើកលែងតែក្នុងកាលៈទេសៈដែលមានកម្រិត ដូចជា ប្រសិនបើមានអាសន្នបន្ទាន់។ ក្នុងករណីជាច្រើន ការដាក់កំហិតទៅលើការមានលទ្ធភាពរបស់អ្នកថែទាំក្នុងការចូលទៅកាន់ព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នក គឺមិនមែនជាអត្ថប្រយោជន៍ដ៏ប្រសើរបំផុតរបស់អ្នកផងដែរនោះទេ ហើយអាចបង្ហាញប្រតិបត្តិការរបស់ Brown University Health។ សម្រាប់ហេតុ ផលនេះនៅក្នុងករណីជាច្រើន Brown University Health នឹងមិនយល់ស្របទៅនឹងសំណើរបស់អ្នកនោះទេ។

អ្នកក៏អាចនឹងស្នើសុំថា យើងមិនត្រូវបញ្ជាផ្នែកណាមួយនៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់សមាជិកគ្រួសារ ឬមិត្តភក្តិដែលអាចនឹងពាក់ព័ន្ធនឹងការថែទាំរបស់អ្នក ប៉ុន្តែ យើងមិនត្រូវបានកម្រិតឱ្យយល់ស្របនឹងសំណើរបស់អ្នកនោះទេ។

ដើម្បីស្នើសុំការដាក់កំហិត អ្នកត្រូវធ្វើសំណើសុំរបស់អ្នកជាលាយលក្ខណ៍អក្សរមកកាន់ បុគ្គលិកឯកជនភាពរបស់ Brown University Health, 245 Chapman Street, Suite 200, Providence, RI 02905, ឬមន្ត្រីផ្នែកឯកជនភាពម្នាក់ក្នុងចំណោមមន្ត្រី ផ្នែកឯកជនភាពរបស់សម្ព័ន្ធសាខាតាមអាសយដ្ឋាន ដែលត្រូវបានរាយនាមជាបញ្ជីនៅផ្នែកចុងបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។

B. សិទ្ធិក្នុងការស្នើសុំទទួលបានការប្រាស្រ័យទំនាក់ទំនងលាក់ការសម្ងាត់ – យើងយើងសម្របសម្រួលសំណើដែលសមហេតុផល ដើម្បីប្រាស្រ័យទំនាក់ទំនងព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទៅកាន់អ្នកនៅទីតាំង ឬក្នុងវិធីដាក់លាក់ មួយ។ ឧទាហរណ៍ អ្នកអាចនឹងស្នើឱ្យពួកយើងទាក់ទងអ្នកនៅកន្លែងធ្វើការ ឬនៅទីតាំងណាមួយក្រៅពីអាសយដ្ឋានផ្ទះ របស់អ្នក។ ប្រសិនបើអាច សូមដាក់សំណើទីតាំងដ៏ស្ងួតនៅក្នុងការទាក់ទងដំបូង ឬនៅពេលចុះឈ្មោះ។ ទោះបីជាយ៉ាងនេះក្តី អ្នកអាចធ្វើការស្នើសុំបែបនេះ

នៅពេលណាមួយក្រោយមកទៀត។ សំណើសម្រាប់មធ្យោបាយជំនួសផ្សេងនៃការប្រាស្រ័យទំនាក់ទំនង
ដែលត្រូវបានធ្វើឡើងបន្ទាប់ពីការទំនាក់ទំនងលើកដំបូង ឬការចុះឈ្មោះត្រូវធ្វើឡើងជា
លាយលក្ខណ៍អក្សរទៅកាន់បុគ្គលិកឯកជនភាពរបស់យើងតាមអាសយដ្ឋានដែលត្រូវបានរាយនាមជាបញ្ជីខាងលើ។

C. សិទ្ធិក្នុងការពិនិត្យ និងថតចម្លង – អ្នកមានសិទ្ធិក្នុងការពិនិត្យ និងយកចេញបានមក ក្នុងលក្ខណៈទាន់ពេលវេលានូវសំណើ
ថតចម្លងនៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកដែល ត្រូវបានប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្តអំពីការថែទាំរបស់អ្នក
ដែលត្រូវបានស្គាល់ថាជា “សំណុំកំណត់ត្រាដែលត្រូវបានកំណត់ចាត់តាំង” ។ ជាធម្មតា នេះរួមបញ្ចូលទាំងកំណត់ត្រាវេជ្ជសាស្ត្រ
និងសម្រាប់ចេញវិក្កយបត្រ ប៉ុន្តែមិនរួមបញ្ចូលចំណារកត់ត្រាការព្យាបាលចិត្តសាស្ត្រ ព័ត៌មានដែលត្រូវបានប្រមូលសម្រាប់គោលបំណងស្រាវជ្រាវ
ព័ត៌មានដែលត្រូវបានចងក្រងដោយវិទ្យាស្ថានជាមុនយ៉ាងល្អ ឬសហគុណផលអំពី ឬការប្រើប្រាស់នៅក្នុងដំណើរការជម្រក្តីផ្លូវច្បាប់
ហើយព័ត៌មានសុខភាពដែលត្រូវបានការពារ ស្ថិតនៅរងចំណុះឲ្យច្បាប់ណាមួយដែលហាមឃាត់ការចូលប្រើប្រាស់របស់អ្នក។

ដើម្បីពិនិត្យ និងថតចម្លងព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនៅក្នុងសំណុំកំណត់ត្រាដែលត្រូវបានកំណត់ចាត់តាំង
អ្នកត្រូវដាក់ស្នើសុំដល់សេវាករណ៍អក្សរមកកាន់បុគ្គលិកឯកជនភាពរបស់យើងតាមអាសយដ្ឋានខាងលើ
ឬបុគ្គលិកឯកជនភាពដែលជាប់ជាសម្ព័ន្ធសាខានៅអាសយដ្ឋានដែលត្រូវបានរាយនាមជាបញ្ជីនៅចុងបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។
ប្រសិនបើអ្នកស្នើសុំសំណើថតចម្លងនៃព័ត៌មាន យើងអាចនឹងធ្វើការគិតថ្លៃសម្រាប់ការចំណាយលើការថតចម្លង ការធ្វើតាមប្រៃសណីយ៍ ឬគ្រឿង
ផ្គត់ផ្គង់ដទៃទៀតដែលទាក់ទងនឹងសំណើរបស់អ្នក។ប្រសិនបើយើងរក្សាព័ត៌មានសុខភាពដែលត្រូវបានការពារ
ដែលអ្នកស្នើសុំនៅក្នុងទម្រង់អេឡិចត្រូនិក អ្នកមានសិទ្ធិស្នើសុំថតចម្លងនៃព័ត៌មានរបស់អ្នកនៅក្នុងទម្រង់អេឡិចត្រូនិក
ហើយយើងនឹងផ្តល់ជូនព័ត៌មានទៅអ្នកនៅក្នុងទម្រង់ដែលអ្នកស្នើសុំដរាបណាអាចផលិតចេញមកបានយ៉ាងស្រួលក្នុងទម្រង់នោះ។
ប្រសិនបើព័ត៌មាននោះមិនអាចផលិតបានយ៉ាងស្រួលក្នុងទម្រង់អេឡិចត្រូនិកដែលអ្នកស្នើសុំទេ យើងនឹងឈានដល់កិច្ចព្រមព្រៀង
ជាមួយអ្នកទាក់ទងនឹងទម្រង់អេឡិចត្រូនិកដែលអាចអានបានជំនួសផ្សេងវិញ។ យើងនឹងមិនគិតប្រាក់អ្នកលើសតម្លៃសមរម្យនៃកម្លាំង
ពលកម្ម និងសម្ភារៈផ្គត់ផ្គង់ក្នុងការឆ្លើយតបរបស់យើងទៅនឹងសំណើរបស់អ្នកសុំ
ច្បាប់ថតចម្លងទម្រង់អេឡិចត្រូនិកនៃព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកនោះទេ។

យើងអាចនឹងច្រានចោលសំណើរបស់អ្នកក្នុងការពិនិត្យ និងទទួលបានច្បាប់ថតចម្លងនៃព័ត៌មានសុខភាពដែលត្រូវបាន
ការពាររបស់អ្នកនៅក្នុងស្ថានភាពមានកម្រិតខ្លាំងជាងកំណត់ត្រា។ ប្រសិនបើអ្នកត្រូវបានបដិសេធលទ្ធភាពក្នុងការ
ទទួលបានព័ត៌មានវេជ្ជសាស្ត្ររបស់អ្នក អ្នកអាចនឹងស្នើសុំឱ្យការបដិសេធត្រូវបានពិនិត្យមើលឡើងវិញដោយបុគ្គលិកថែទាំសុខភាពមួយផ្សេង
ទៀតរបស់ Brown University Health។ ទោះបីជាយ៉ាងនេះក្តី ស្ថិតក្នុងកាលៈទេសៈមួយចំនួន យើងមិនត្រូវ
បានកម្រិតឱ្យផ្តល់ជូនអ្នកនូវការពិនិត្យឡើងវិញបែបនេះនោះទេ។ ប្រសិនបើយើងពិតជាអនុលោមតាមសំណើរបស់អ្នកសុំ
ការពិនិត្យមើលឡើងវិញលើការបដិសេធ យើងនឹងអនុលោមតាមលទ្ធផលនៃការពិនិត្យឡើងវិញនេះ។

D. សិទ្ធិក្នុងការកែសម្រួល – ប្រសិនបើអ្នកមានអារម្មណ៍ថា ព័ត៌មានសុខភាពដែលត្រូវបានការពារដែលយើងមានអំពីអ្នក គឺមិនត្រឹមត្រូវ
ឬមិនពេញលេញ អ្នកអាចនឹងស្នើសុំឱ្យយើងធ្វើការកែសម្រួលលើព័ត៌មាននោះ។ អ្នកមានសិទ្ធិស្នើសុំការកែ
សម្រួលព័ត៌មានអស់រយៈពេលយូរស្តីនឹងព័ត៌មានត្រូវបានរក្សា។

ដើម្បីស្នើសុំការកែសម្រួល សំណើរបស់អ្នកត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ហើយដាក់បញ្ជូនទៅកាន់បុគ្គលិកឯកជនភាពរបស់ Brown University
Health ឬបុគ្គលិកឯកជនភាពដែលជាសម្ព័ន្ធសាខារបស់ Brown University Health តាមអាសយដ្ឋានដែលត្រូវបានរាយនាម
ជាបញ្ជីនៅផ្នែកបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។ បន្ថែមពីនេះ អ្នកត្រូវផ្តល់ហេតុផលដែលគាំទ្រសំណើរបស់អ្នក។

យើងអាចនឹងធ្វើការច្រានចោលសំណើរបស់អ្នកសុំការកែសម្រួល ប្រសិនបើមិនជាលាយលក្ខណ៍អក្សរ ឬមិនមានរួមបញ្ចូលនូវហេតុផល
ដើម្បីកាត់ទ្រង់សំណើ។ បន្ថែមពីនេះ យើងអាចនឹងធ្វើការច្រានចោលសំណើរបស់អ្នក ប្រសិនបើអ្នកស្នើសុំឱ្យយើងកែសម្រួលព័ត៌មានដែល៖

- មិនត្រូវបានបង្កើតឡើងដោយយើង លុះត្រាតែបុគ្គល ឬអង្គការដែលបង្កើតព័ត៌មាននោះលែងមានតទៅទៀតហើយដើម្បីធ្វើការកែសម្រួល
- មិនមែនជាផ្នែកនៃព័ត៌មានសុខភាពដែលត្រូវបានការពារ ដែលត្រូវបានរក្សាទុកដោយ Brown University Health
- ត្រឹមត្រូវ និងពេញលេញ។

E. ការទទួលខុសត្រូវនៃការបើកបញ្ជីព័ត៌មានជាក់លាក់ – ជាទូទៅអ្នកមានសិទ្ធិក្នុងការទទួលបានការទទួលខុសត្រូវនៃការបើកបញ្ជី
ព័ត៌មានសុខភាពដែលយើងបានធ្វើទៅលើព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកក្នុងរយៈពេល 6 ឆ្នាំមុនកាលបរិច្ឆេទ
ដែលការទទួលខុសត្រូវត្រូវបានស្នើសុំ។ ទោះបីជាយ៉ាងនេះក្តី ការលើកលែងជាច្រើនអនុវត្តទៅលើច្បាប់ក្រិតក្រមទូទៅនេះ។ ឧទាហរណ៍
អ្នកមិនមានសិទ្ធិទទួលបានការទទួលខុសត្រូវសម្រាប់ការបើកបញ្ជីព័ត៌មានដែលត្រូវបានធ្វើឡើង៖ (1) សម្រាប់ការព្យាបាល ការបង់ប្រាក់
ឬប្រតិបត្តិការថែទាំសុខភាព (2) ទៅកាន់អ្នក ឬអ្នកតំណាងផ្ទាល់ខ្លួនអ្នក (3) ដែលអ្នកបានអនុញ្ញាតផ្តល់សិទ្ធិជាលាយលក្ខណ៍អក្សរ (4) សម្រាប់
បញ្ជីរាយនាម និងទំនាក់ទំនងរបស់មន្ទីរពេទ្យ (5) ទៅកាន់គ្រួសារ និងមិត្តភក្តិដែលពាក់ព័ន្ធក្នុងការមើលថែទាំអ្នក
ឬការបង់ប្រាក់សម្រាប់ការថែទាំរបស់អ្នក ឬសម្រាប់គោលបំណងជូនដំណឹងជាក់លាក់ផ្សេងទៀត (6) ទៅកាន់មន្ត្រីសហព័ន្ធសម្រាប់សន្តិសុខជាតិ
ឬសមាជិកភ្នាក់ងារស៊ើបការសម្ងាត់ (7) ទៅកាន់មណ្ឌលកែប្រែ ឬមន្ត្រីត្រួតពិនិត្យច្បាប់ទាក់ទងនឹងអ្នកទោស (8)
ជាផ្នែកមួយនៃសំណុំទិន្នន័យមានកម្រិត ឬ (9) ទៅកាន់មន្ត្រីត្រួតពិនិត្យមើលខុសត្រូវលើសុខភាពនៅក្នុងស្ថានភាពជាក់លាក់ណាមួយ។
វិសាលភាពនៃសិទ្ធិរបស់អ្នកក្នុងការស្នើសុំការទទួលខុសត្រូវមួយអាចនឹង
ត្រូវបានកែសម្រួលដោយការផ្លាស់ប្តូរនានានៅក្នុងច្បាប់សហព័ន្ធពីពេលមួយទៅពេលមួយទៀត។

អ្នកមានសិទ្ធិក្នុងការទទួលបានព័ត៌មានជាក់លាក់អំពីការបើកបញ្ជីព័ត៌មានទាំងនោះដែលអ្នកពិតជាមានសិទ្ធិក្នុងការពន្យល់សម្រាប់វា។
សិទ្ធិក្នុងការទទួលបានព័ត៌មាននេះស្ថិតនៅរងចំណុះឲ្យការលើកលែង ការដាក់កំហិត និងការដាក់កម្រិតទ្រាំនៃជាក់លាក់ខ្លះៗ
សំណើរបស់អ្នកត្រូវតែបានធ្វើឡើងជាលាយលក្ខណ៍អក្សរទៅកាន់បុគ្គលិកឯកជនភាពរបស់ Brown University Health
ឬបុគ្គលិកឯកជនភាពនៃសម្ព័ន្ធសាខារបស់ Brown University Health ដ៏សមស្របតាមអាសយដ្ឋាន
ដែលត្រូវបានរាយនាមជាបញ្ជីនៅផ្នែកចុងបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។ បញ្ជីនៃការបើកបញ្ជីព័ត៌មានដំបូង

ដែលអ្នកបានស្នើសុំក្នុងរយៈពេល 12 ខែ គឺមិនមានការគិតថ្លៃនោះទេ។ សម្រាប់បញ្ជីបន្ថែម យើងអាចនឹងគិតប្រាក់ពីអ្នកនូវថ្លៃនៃការផ្តល់ជូនបញ្ជីបែបនេះ។

F. សិទ្ធិក្នុងការទទួលបានច្បាប់ថតចម្លងនៃសេចក្តីជូនដំណឹងនេះក្នុងទម្រង់ជាក្រដាស – អ្នកអាចមានសិទ្ធិស្នើសុំច្បាប់ថតចម្លងជាក្រដាសនៃសេចក្តីជូនដំណឹងនេះបានគ្រប់ពេលវេលា បើទោះជាអ្នកបានយល់ស្របទទួលសេចក្តីជូនដំណឹងនេះក្នុងទម្រង់អេឡិចត្រូនិកក៏ដោយ។ ការស្នើសុំច្បាប់ថតចម្លងជាក្រដាស អាចនឹងត្រូវបានទទួលបានមកនៅពេលចុះឈ្មោះនៅសម្ព័ន្ធសាខារបស់ Brown University Health ឬអាចត្រូវបានស្នើសុំជាលាយលក្ខណ៍អក្សរពីបុគ្គលិកឯកជនភាពរបស់ Brown University Health ឬបុគ្គលិកឯកជនភាពនៃសម្ព័ន្ធសាខារបស់ Brown University Health ដ៏សមស្រប ដែលត្រូវបានរាយនាមជាបញ្ជីមាននៅផ្នែកបញ្ចប់នៃសេចក្តីជូនដំណឹងនេះ។

G. សិទ្ធិក្នុងការទទួលបានការជូនដំណឹង – ប្រសិនបើយើងកំណត់ថា ឯកសារកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកត្រូវបានប្រើប្រាស់ ឬចូលប្រើប្រាស់ដោយមិនត្រឹមត្រូវ យើងនឹងជូនដំណឹងអ្នកអំពីការប្រើប្រាស់ ឬការចូលប្រើប្រាស់ដោយ មិនត្រឹមត្រូវ ដូចដែលត្រូវបានតម្រូវដោយច្បាប់។

H. ទាក់ទងនឹងការថែទាំសុខភាពបន្តពូជ –

យើងនឹងការពារព័ត៌មានសុខភាពដែលត្រូវបានការពាររបស់អ្នកទាក់ទងនឹងសេវាសុខភាពបន្តពូជដែលអ្នកទទួលបាននៅ LifespanBrown.University.Health យ៉ាងពេញទំហឹងទៅតាមការអនុញ្ញាតស្ថិតក្រោមច្បាប់ជាធរមាន។ ឧទាហរណ៍ ប្រសិនបើអ្នកបានទទួលសេវាកម្មបែបនេះនៅ LifespanBrown.University.Health (ត្រឹមត្រូវតាមច្បាប់) ប៉ុន្តែរស់នៅក្នុងរដ្ឋដែលមានច្បាប់ខុសគ្នា មុនពេលការបើកបញ្ចេញព័ត៌មាននោះ LifespanBrown.University.Health នឹងតម្រូវឱ្យមានការបញ្ជាក់ដែលថាការបើកបញ្ចេញព័ត៌មាននោះគឺមិនពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្ម រដ្ឋប្បវេណី ឬរដ្ឋបាលដែលទាក់ទងនឹងការផ្តល់សេវាទាំងនោះឡើយ។

6. អនីតិជន និងអ្នកតំណាងផ្ទាល់ខ្លួន

ក្នុងស្ថានភាពស្ទើរទាំងអស់ ឪពុកម្តាយ អាណាព្យាបាល និង/ឬអ្នកដទៃទៀត ដែលមានទំនួលខុសត្រូវផ្លូវច្បាប់ចំពោះអនីតិជន (ក្មេងអាយុក្រោម 18 ឆ្នាំ) អាចប្រើប្រាស់សិទ្ធិដែលត្រូវបានពិពណ៌នានៅក្នុងសេចក្តីជូនដំណឹងនេះតាមនាមជំនួសឱ្យអនីតិជនបាន។ ទោះបីជាយ៉ាងនេះក្តី មានស្ថានភាពខ្លះដែលអនីតិជនអាចនឹងធ្វើការប្រើប្រាស់សិទ្ធិដែលបានពិពណ៌នានៅក្នុងសេចក្តីជូនដំណឹងនេះដោយខ្លួនឯង។

7. ការកែប្រែសេចក្តីជូនដំណឹងនេះ

យើងរក្សាសិទ្ធិក្នុងការកែប្រែសេចក្តីជូនដំណឹងនេះ។ យើងរក្សាសិទ្ធិក្នុងការធ្វើឱ្យសេចក្តីជូនដំណឹងដែលត្រូវបានពិនិត្យកែសម្រួលឡើងវិញ ឬដែលត្រូវបានកែប្រែឱ្យមានប្រសិទ្ធភាពសម្រាប់ព័ត៌មានសុខភាពដែលត្រូវបានការពារ ដែលយើងមាន រួចហើយអំពីអ្នក ព្រមទាំងព័ត៌មានណាមួយដែលទទួលបាននៅថ្ងៃអនាគត។ យើងនឹងបង្ហាញយ៉ាងច្បាស់ជ្រដោយនូវសំណើច្បាប់ នៃសេចក្តីជូនដំណឹងនេះនៅសម្ព័ន្ធសាខារបស់ Brown University Health នីមួយៗ និងនៅលើគេហទំព័រដែលមានអាសយដ្ឋាន៖

<http://www.brownhealth.org/about/patient-privacy>

កាលបរិច្ឆេទប្រសិទ្ធភាពនឹងត្រូវបានបោះពុម្ពនៅលើទំព័រដំបូងគេនៃសេចក្តីជូនដំណឹងនៅជ្រុងខាងស្តាំផ្នែកខាងលើ។ គួរឱ្យកត់ចំណាំផងដែរថា ក្នុងហេតុការណ៍ដែល Brown University Health ឬសម្ព័ន្ធសាខាណាមួយរបស់វាត្រូវបានលក់ ឬរួមបញ្ចូលគ្នាជាមួយអង្គការមួយផ្សេងទៀត ព័ត៌មានវេជ្ជសាស្ត្រ/ឯកសារកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកនឹងក្លាយជាទ្រព្យសម្បត្តិរបស់ម្ចាស់ថ្មី។

8. បណ្តឹង/ការសាកសួរព័ត៌មាន

ប្រសិនបើអ្នកជឿថា សិទ្ធិឯកជនភាពរបស់អ្នកត្រូវបានរំលោភបំពាន អ្នកអាចដាក់បណ្តឹងជាមួយលេខាធិការរបស់នាយកដ្ឋានសុខាភិបាល និងសេវាកម្មមនុស្សនៅអាសយដ្ឋាន Hubert H. Humphrey Building, 200 Independence Avenue, SW, Washington, DC 20201។

អ្នកក៏អាចនឹងដាក់បណ្តឹងបានជាមួយនឹងបុគ្គលិកឯកជនភាពរបស់ Brown University Health តាមអាសយដ្ឋាន និងលេខទូរសព្ទខាងក្រោមផងដែរ។

Brown University Health Privacy Officer
245 Chapman Street, Suite 200
Providence, RI 02905

401-444-4728 ឬ privacyofficer@brownhealth.org

អ្នកនឹងមិនត្រូវបានដាក់ទោសពិន័យសម្រាប់ការដាក់បណ្តឹងនោះទេ ហើយអ្នកក៏នឹងមិនត្រូវបានស្នើឱ្យលះបង់សិទ្ធិរបស់អ្នកជាលក្ខខណ្ឌនៃការព្យាបាលដូចគ្នាដែរ។

យើងទទួលស្គាល់ថា អ្នកជំងឺរបស់យើងអាចនឹងមានសំណួរអំពី ឬអាចនឹងប្រាថ្នាចង់ធ្វើការសាកសួរអំពីព័ត៌មានសុខភាពដែលត្រូវបានការពាររបស់ពួកគេ អំពីសេចក្តីជូនដំណឹងនេះ ឬការអនុវត្តឯកជនភាពរបស់យើង។ Brown University Health បានចាត់តាំង បុគ្គលិកឯកជនភាពនៃសម្ព័ន្ធសាខា Brown University Health ដែលធ្វើយ៉ាងដឹកនាំជាមួយបុគ្គលិកឯកជនភាព Brown University Health។ បុគ្គលិកឯកជនភាពនៃសម្ព័ន្ធសាខា Brown University Health ដែលធ្វើការជាចម្បងនៅក្នុងផ្នែកសេវាកម្មព័ត៌មានសុខភាព

គឺបានក្រៀមខ្លួនរួចជាស្រេចក្នុងការជួយអ្នកជាមួយសំណួរ និងចម្ងល់របស់អ្នក ហើយអាចទាក់ទងដល់បានតាមរយៈអាសយដ្ឋាន និងលេខទូរសព្ទដែលត្រូវបានរាយនាមជាបញ្ជីនៅលើទំព័របន្ទាប់នេះ។

ព័ត៌មានទំនាក់ទំនងសម្រាប់បុគ្គលិកឯកជនភាពនៃសម្ព័ន្ធសាខា

Rhode Island Hospital
Health Information Services
Affiliate Privacy Officer
593 Eddy Street
Providence, RI 02903
401-444-4560

The Miriam Hospital
Brown Health Medical Group
Brown Health Medical Group - MA
Health Information Services
Affiliate Privacy Officer
164 Summit Avenue
Providence, RI 02906
401-793-2910

Newport Hospital
Affiliate Privacy Officer
11 Friendship Street
Newport, RI 02840
401-845-1152

Emma Pendleton Bradley Hospital
Affiliate Privacy Officer
1011 Veterans Memorial Parkway
East Providence, RI 02915
401-432-1129

Gateway Healthcare, Inc./The Autism Project
Affiliate Privacy Officer
1 Virginia Avenue, Suite 200
Providence, RI 02905
401-667-6557

Brown University Health Primary Care
Affiliate Privacy Officer
10 Davol Square, Suite 300
Providence, RI 02903
401-421-4000

Saint Anne's Hospital
Affiliate Privacy Officer
795 Middle Street
Fall River, MA 02721
508-674-5600

Morton Hospital
Affiliate Privacy Officer
88 Washington Street
Taunton, MA 02780
508-828-7000